



បណ្ណសន្យារ៉ាប់រង

ផលិតផលធានារ៉ាប់រងបន្ថែមលើ

បរិយាយ ពិការភាព និងការរលាកដោយគ្រោះថ្នាក់ចៃដន្យ


ទម្រង់លេខ [XXXX]

I. និយមន័យ

1. ទឹកប្រាក់ធានារ៉ាប់រង សំដៅដល់ចំនួនទឹកប្រាក់នៃការធានារ៉ាប់រងដែលបានទិញ ដូចដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬដូចដែលបានកែសម្រួលនៅលើបង្គិលខណ្ឌមួយ។
2. គ្រោះថ្នាក់ មានន័យថាហេតុការណ៍ដែលកើតឡើងភ្លាមៗ ដោយអចេតនា ដោយចៃដន្យ ខុសធម្មតា និងជាព្រឹត្តិការណ៍ជាក់លាក់មួយដែលបានកើតឡើងនៅពេលវេលា និងទីកន្លែងមួយដែលអាចកំណត់បាន និងមិនពាក់ព័ន្ធនឹងមូលហេតុដទៃផ្សេងទៀត ហើយជាមូលហេតុនៃមួយគត់ដែលបង្កឲ្យមានរបួសរាងកាយនេះ។
3. របួសបង្កដោយគ្រោះថ្នាក់ចៃដន្យ សំដៅដល់មរណភាព ឬរបួសដែលបណ្តាលដោយផ្ទាល់មកពីរបួសរាងកាយ និងដែលកើតឡើងក្នុងកំឡុងពេល 90 (កៅសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់។
4. របួសរាងកាយ មានន័យថាលក្ខណៈមិនប្រក្រតីនៃរាងកាយដែលកើតមានឡើងក្នុងកំឡុងពេលដែលបណ្ណសន្យារ៉ាប់ រងនេះមានសុពលភាព និងបានកើតឡើងដោយផ្ទាល់ និងឯករាជ្យពីមូលហេតុទាំងឡាយដូចជា ដោយអំពើហិង្សា ពីខាងក្រៅ អាចមើលឃើញ និងដោយចៃដន្យតែប៉ុណ្ណោះ ហើយមិនមែនបណ្តាលមកពីជំងឺ ឬមេរោគណាមួយឡើយ។
5. ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូត សំដៅដល់ការបាត់បង់ផ្នែកអវៈយវៈនៃភ្នែក ឬពិការភាពភ្នែកទាំងស្រុង (មានន័យថាការបាត់បង់ភ្នែកម្ខាង ឬទាំងសងខាង) ការបាត់បង់ចាប់ពីផ្នែកខាងលើនៃកដៃឡើងទៅ (ដៃម្ខាង ឬទាំងសងខាង) ការបាត់បង់ចាប់ពីផ្នែកខាងលើនៃកជើងឡើងទៅ (ជើងម្ខាង ឬទាំងសងខាង)។ ការបញ្ជាក់អំពីការបាត់បង់នេះ អាចត្រូវបានធ្វើឡើងនៅពេលណាក៏បានក្នុងកំឡុងរយៈពេលនៃបណ្ណសន្យារ៉ាប់រង និងនាពេលដែល បណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។

ក្រោមនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនៃសមត្ថភាពប្រើប្រាស់របស់ អវៈយវៈដូចជាដៃម្ខាង ឬដៃទាំងសងខាង ជើងម្ខាង ឬជើងទាំងសងខាង ត្រូវមានការបញ្ជាក់ត្រឹមត្រូវពីមន្ទីរពេទ្យ ដែលបានចុះបញ្ជីត្រឹមត្រូវយ៉ាងហោចណាស់ត្រឹមថ្នាក់ខេត្ត។ លើសពីនេះទៀត ឧបទ្វីហេតុនោះត្រូវកើតឡើងក្រោយពេលអ្នកត្រូវបានធានារ៉ាប់រងមានអាយុ 18 (ដប់ប្រាំបី) ឆ្នាំ ហើយដែលស្ថានភាពពិការនេះមានរយៈពេលយ៉ាងហោចណាស់ 6 (ប្រាំមួយ) ខែ។
6. “ពិការភាពដោយផ្នែក” សំដៅលើការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនៃជើង ឬដៃម្ខាង ឬភ្នែកម្ខាង។
7. “ពិការភាពទាំងស្រុង” សំដៅលើការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនៃ

- (i) ជើង ឬដៃទាំងសងខាង ឬ
 - (ii) ភ្នែកទាំងសងខាង ឬ
 - (iii) ជើង ឬដៃម្ខាង និងភ្នែកម្ខាង។
8. “ពិការភាព” សំដៅលើពិការភាពដោយផ្នែក ឬពិការភាពទាំងស្រុង។
 9. “ការរលាកកម្រិតទីពីរ” សំដៅទៅការរលាកដល់ស្រទាប់ផ្នែកទី 2 នៃស្បែករាងកាយ ហើយគ្របដណ្តប់យ៉ាងតិចណាស់ (20%) នៃរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីគ្រោះថ្នាក់។ ការរលាកស្បែកនេះ ត្រូវតែបានកំណត់ថាមានភាពចាំបាច់ដែលតម្រូវឲ្យមានការព្យាបាលក្នុងមន្ទីរពេទ្យ ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយតម្រូវឲ្យមានការវះកាត់យកជាលិកាដែលស្លាប់ចេញ។
 10. “ការរលាកកម្រិតទីបី” សំដៅទៅលើការរលាកស្បែកគ្រប់ស្រទាប់ទី 3 នៃស្បែក ហើយគ្របដណ្តប់យ៉ាងតិចណាស់ (20%) នៃរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីគ្រោះថ្នាក់។ ការរលាកស្បែកនេះត្រូវតែបានកំណត់ថាមានភាពចាំបាច់ដែលតម្រូវឲ្យមានការព្យាបាលក្នុងមន្ទីរពេទ្យ ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយតម្រូវឲ្យមានការវះកាត់យកជាលិកាដែលស្លាប់ចេញ។
 11. ភាគរយនៃការរលាកត្រូវបានកំណត់ដូចតារាង Lund និង Browder ខាងក្រោម៖



ផ្នែកនៃរាងកាយ	អាយុ 1 ឆ្នាំ	អាយុ 5 ឆ្នាំ	អាយុ 10 ឆ្នាំ	អាយុ 15 ឆ្នាំ	មនុស្សពេញវ័យ
A=ពាក់កណ្តាលនៃក្បាល	8.5%	6.5%	5.5%	4.5%	3.5%
B=ពាក់កណ្តាលនៃភ្លើមួយ	3.25%	4%	4.5%	4.5%	4.75%
C=ពាក់កណ្តាលនៃកំភួនជើងមួយ	2.5%	2.75%	3%	3.25%	3.5%

II. អត្ថប្រយោជន៍

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលបានដោយផ្ទាល់ ឬការរលាកកម្រិតទីពីរ ដូចដែលមានកំណត់ខាងលើ ដោយសារការរលាកដោយគ្រោះថ្នាក់ចៃដន្យ ក្នុងកំឡុងពេលផលិតផលធានារ៉ាប់រងបន្ថែមនេះ នៅមានសុពលភាព និងមុនកាលបរិច្ឆេទផុតកំណត់នៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដូចដែលមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ក្រុមហ៊ុននឹងបង់ជូនអ្នក (ឬអ្នកទទួលបាន តាមករណីជាក់ស្តែង) នូវទឹកប្រាក់ធានារ៉ាប់រងសម្រាប់ពិការភាពដោយផ្ទៃក្នុង ឬការរលាកកម្រិតទីពីរ ដកបំណុលដែលមានក្នុងបណ្ណសន្យារ៉ាប់រងនេះ។ ក្រុមហ៊ុន នឹងផ្តល់ជូនអត្ថប្រយោជន៍នេះតែមួយលើកប៉ុណ្ណោះ។

ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងទទួលបានមរណភាព ឬពិការភាពទាំងស្រុង ឬរងគ្រោះថ្នាក់ពីការរលាកកម្រិតទីបី ដោយសារការរលាកដោយគ្រោះថ្នាក់ចៃដន្យ ក្នុងកំឡុងពេលផលិតផលធានារ៉ាប់រងបន្ថែមនេះនៅមានសុពលភាពនិងមុនកាលបរិច្ឆេទផុតកំណត់នៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដូចដែលមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ក្រុមហ៊ុននឹងបង់ជូនអ្នក (ឬអ្នកទទួលបាន តាមករណីជាក់ស្តែង) នូវទឹកប្រាក់ធានារ៉ាប់រងសម្រាប់មរណភាព ឬពិការភាពទាំងស្រុង ឬរងគ្រោះថ្នាក់ពីការរលាកកម្រិតទីបី ដោយសារការរលាកដោយគ្រោះថ្នាក់ចៃដន្យ ដកអត្ថប្រយោជន៍ដែលបានបង់រួចសម្រាប់ពិការភាពដោយផ្ទៃក្នុង ឬរងគ្រោះថ្នាក់ពីការរលាកកម្រិតទីពីរ និងដកបំណុលណាមួយដែលមានក្នុងបណ្ណសន្យារ៉ាប់រងនេះ។ ក្រុមហ៊ុន នឹងផ្តល់ជូនអត្ថប្រយោជន៍នេះតែមួយលើកប៉ុណ្ណោះ។ បន្ទាប់មកផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់។

ចំនួនទឹកប្រាក់សរុប ដែលនឹងបង់ជូននៅក្រោមផលិតផលធានារ៉ាប់រងបន្ថែមនេះ មិនត្រូវលើសពី 100% (មួយរយភាគរយ) នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមលើមរណភាព ពិការភាព និងការរលាកដោយគ្រោះថ្នាក់ចៃដន្យដែលបានកំណត់លើវិញ្ញាបនបត្រធានារ៉ាប់រង។

III. ករណីមិនធានា

រាល់របួសស្នាម ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល របួសទាំងស្រុង ឬផ្នែកណាមួយ ពីករណីណាមួយខាងក្រោមនេះ នឹងមិនត្រូវចាត់ចូលជាប្រាក់ស្នាមដោយគ្រោះថ្នាក់៖

1. អំពើហិង្សាលើរាងកាយ ឬឃាតកម្ម ឬ
2. កុបកម្ម និងចលាចល សកម្មភាពឧស្សាហកម្ម ឬភេរវកម្ម ឬ
3. ការប្រព្រឹត្តិ ឬការប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដោយអ្នក ឬដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលបាន ឬ
4. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឲ្យរបួសខ្លួនឯងទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
5. សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍ ឬ
6. ការចូលបម្រើក្នុងជួរកងទ័ព ក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាប្រតិបត្តិការសង្គ្រាម ឬការស្តារសណ្តាប់ធ្នាប់សាធារណៈ ឬ
7. ការចូលរួមប្រតិបត្តិចុះចាប់ខ្លួនក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ឬ
8. ការរំលោភបំពាន ឬប៉ុនប៉ងរំលោភបំពានច្បាប់ ឬបដិសេធនឹងការចាប់ខ្លួន ឬ
9. ការចូលរួមក្នុងអំពើហិង្សា ឬការវាយតប់គ្នានៅក្នុងកន្លែងសាធារណៈ ឬ
10. ការប្រឆាំងសេសសល់ ឬឃាតកម្ម ឬ

11. ឧបទ្វីបហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ឱសថដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ ឬ
12. រោគក្លិន ការបង្ករោគដោយផ្សិត ឬបាក់តេរី (លើកលែងតែការកើតឡើងដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់) ឬ
13. ការស្រូប ឬការប្រើប្រាស់ថ្នាំពុល ផ្សែងពុល ឬឧស្ម័នមានជាតិពុល ដោយចេតនា ឬដោយឆ្លើយតបប្រហែស ឬ
14. ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលធ្វើការជាប្រចាំតាមកាលវិភាគនៃអ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ឬ
15. ពិការភាពដែលបណ្តាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្តដែលកើតមានមុនកាលបរិច្ឆេទសុពលភាពនៃផលិតផលធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រង ហើយដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរបាយការណ៍សុខភាព។